



អគ្គនាយកដ្ឋានពន្ធដារ
នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ការបង់ពន្ធជូនរដ្ឋគឺជាកាតព្វកិច្ច របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប
 ដើម្បីចូលរួមចំណែកការពារ និង ការអភិវឌ្ឍន៍មាតុភូមិកម្ពុជា
 To Pay Tax Is The Obligation For All Cambodian People And
 To Contribute To The Defense And Development Of Our Nation!



បច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ស្តីពីពន្ធដារ

រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០

នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធដំ



- ពន្ធលើប្រាក់ចំណូល
- ពន្ធកាត់ទុក
- ពន្ធលើប្រាក់បៀវត្ស
- អាករលើតម្លៃបន្ថែម
- ការលើកលែងពន្ធចំពោះវិស័យដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩



អគ្គនាយកដ្ឋានពន្ធដារ
នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ការបង់ពន្ធជូនរដ្ឋគឺជាកាតព្វកិច្ច របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប
 ដើម្បីចូលរួមចំណែកការពារ និង ការអភិវឌ្ឍន៍មាតុភូមិកម្ពុជា
 To Pay Tax Is The Obligation For All Cambodian People And
 To Contribute To The Defense And Development Of Our Nation!



១. ពន្ធលើប្រាក់ចំណូល

ប្រកាសលេខ ០៩៨ សហវប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០





១.១. វិធានគណនេយ្យ

- អ្នកជាប់ពន្ធតូច ត្រូវប្រើវិធានគណនេយ្យសាមញ្ញ
- អ្នកជាប់ពន្ធមធ្យមនិងអ្នកជាប់ពន្ធធំត្រូវប្រើវិធានគណនេយ្យតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៖
 - ប្រាក់ចំណូលត្រូវគិតបញ្ចូលនៅក្នុងឆ្នាំដែលចំណូលនោះបានកើតឡើង ទោះបីប្រាក់ចំណូលនោះបានទូទាត់ ឬមិនទាន់ទូទាត់ក្តី
 - ការកាត់កងចំណាយណាមួយអាចធ្វើទៅបាន លុះណាតែហេតុការណ៍បញ្ជាក់នូវបន្ទុករបស់អ្នកជាប់ពន្ធបានកើតឡើង លទ្ធផលនៃសកម្មភាពសេដ្ឋកិច្ចដែលជាប់ទាក់ទងដល់ខ្លួនចំណាយនោះបានកើតឡើង និងចំនួនទឹកប្រាក់ដែលជាបន្ទុករបស់អ្នកជាប់ពន្ធអាចបង្ហាញច្បាស់លាស់

១.២. ការកែតម្រូវក្រៅគណនេយ្យ



តាមវិធានគណនេយ្យ ប្រាក់ចំណូលពិតគឺជាសមតុល្យនៃ គណនី “លទ្ធផលនៃការិយបរិច្ឆេទ” ប៉ុន្តែដោយហេតុមានបទប្បញ្ញត្តិ សារពើពន្ធដោយឡែកនោះ លទ្ធផលពិតគណនេយ្យត្រូវតែជាកម្មវត្ថុ នៃការកែតម្រូវក្រៅគណនេយ្យដែលមានការបញ្ចូលមកវិញ និងការ កាត់ចេញផ្សេងៗ ។

- ដោយហេតុថាមានបទប្បញ្ញត្តិដោយឡែកខាងពន្ធដារជាធម្មតា ប្រាក់ចំណូលជាប់ពន្ធតាមពន្ធដារ មិនស្មើគ្នា នឹងប្រាក់ចំណូល ជាប់ពន្ធតាមគណនេយ្យទេ។



១.៣. ទ្រព្យសកម្មអាជីវកម្ម

វៀរលែងតែដីនិងអគារដែលត្រូវអនុវត្តតាមវាក្យខណ្ឌក កថាខណ្ឌ៥ នៃប្រការ៣៦ ទ្រព្យសកម្មអាជីវកម្មរបស់សហគ្រាសឯកបុគ្គល ត្រូវគោរពតាមគោលការណ៍ដូចខាងក្រោម៖

- ម្ចាស់សហគ្រាសឯកបុគ្គលត្រូវកត់ត្រាក្នុងតារាងតុល្យការនៃសហគ្រាសខ្លួននូវចំណែកទាំងអស់នៃទ្រព្យសកម្ម ព្រមទាំងទុនម្ចាស់ទ្រព្យនិងបំណុលដែលជាប់ទាក់ទងនឹងប្រតិបត្តិការអាជីវកម្ម។

វាក្យខណ្ឌក កថាខណ្ឌ៥ នៃប្រការ៣៦ ក្នុងករណីទ្រព្យសកម្មរយៈពេលវែងត្រូវបានប្រើប្រាស់ក្នុងអាជីវកម្មផងនិងប្រើប្រាស់ក្រៅអាជីវកម្មផង សហគ្រាសត្រូវអនុវត្តដូចខាងក្រោម៖

- ចំពោះសហគ្រាសឯកបុគ្គលឬសហគ្រាសសហកម្មសិទ្ធិ ការប្រើប្រាស់ដីនិងអគារផ្ទាល់ខ្លួនសម្រាប់ធ្វើអាជីវកម្ម សហគ្រាសមិនត្រូវកត់ត្រាចូលក្នុងតារាងតុល្យការ ហើយក៏មិនត្រូវបានចាត់ទុកជាការជួលដែរ។
- ក្នុងករណីសហគ្រាសបានកត់ត្រាចូលក្នុងតារាងតុល្យការ ចំណាយរំលស់មិនត្រូវបានអនុញ្ញាតឱ្យកាត់កងពីប្រាក់ចំណូលជាប់ពន្ធឡើយ ហើយមិនត្រូវចាត់ទុកថាបានលក់ទេនៅពេលឈប់ប្រើប្រាស់ក្នុងអាជីវកម្ម។ សម្រាប់គោលដៅនៃវាក្យខណ្ឌនេះ ម្ចាស់ដីនិងអគារ រួមបញ្ចូលបុគ្គលទាំងឡាយដែលមានឈ្មោះក្នុងសៀវភៅគ្រួសារដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។



១.៤. ចំណូលអាជីវកម្ម

- ចំណូលពីសកម្មភាពអាជីវកម្ម៖ ចំណូលដែលបានពីការផ្គត់ផ្គង់ទំនិញឬសេវាដែលជាសកម្មភាពអាជីវកម្មដែលមានបញ្ជាក់នៅលើប័ណ្ណបង់ពន្ធជាតងរបស់សហគ្រាស រួមទាំងការយកទំនិញឬសេវា សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។
- ចំណូលបន្ទាប់បន្សំ៖ ការជួលអចលនទ្រព្យ, អចលនទ្រព្យដាក់ឱ្យតតិយជនប្រើប្រាស់ដោយឥតគិតថ្លៃ, អចលនទ្រព្យដាក់ឱ្យនិយោជិតជាលក្ខណៈឯកជនដោយឥតគិតថ្លៃ, សួយសារ, ការលក់កាកសំណល់ ការជួលសម្ភារអាជីវកម្ម ប្រាក់ចំណូលពីសំបកវិចខ្ចប់...
- ចំណូលផ្សេងៗ៖ ចំណូលពីមូលបត្រ ភាគហ៊ុន និងចំណូលភាគលាភ, អំណោយ និងឧបត្ថម្ភធន...

ចំណាំ៖ ចំណូលពីសកម្មភាពអាជីវកម្មនិងចំណូលបន្ទាប់បន្សំ គឺជាផលរបរដែលជាមូលដ្ឋានសម្រាប់គណនាប្រាក់រំដោះពន្ធលើប្រាក់ចំណូលឬពន្ធអប្បបរមា។



១.៥. ពន្ធបង់មុនលើការបែងចែកភាគលាភ

ការបែងចែកភាគលាភចេញពីប្រាក់ចំណូលមុនបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំទៅឱ្យអ្នកចូលហ៊ុន
ក្នុង

ស្រុក ឬអ្នកចូលហ៊ុនបរទេស សហគ្រាសនោះត្រូវបង់ពន្ធបង់មុនលើការបែងចែកភាគលាភ ។

ពន្ធបង់មុនលើការបែងចែកភាគលាភ=

$$(ភាគលាភបានទទួល / ១ - អត្រាពន្ធលើប្រាក់ចំណូល) * អត្រាពន្ធអត្រាពន្ធលើប្រាក់ចំណូល$$


ប្រាក់ពន្ធដែលបានបង់ត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងនឹងពន្ធលើប្រាក់ចំណូល
ប្រចាំឆ្នាំជាប់ពន្ធដែលមានការបែងចែក។ ភាគលាភដែលបានបង់ពន្ធ នៅពេលបែងចែកបន្តមិនត្រូវជាប់ពន្ធ
បង់មុនលើការបែងចែកភាគលាភទៀតទេ។



៤- ចំណាយអាជីវកម្ម

ចំពោះចំណាយប្រាក់បៀវត្សដែលត្រូវបើកឱ្យនិយោជិត សហគ្រាសអាចកាត់កងបានក្នុងឆ្នាំ ជាប់ពន្ធចរន្តប្រសិនបើប្រាក់បៀវត្សនោះត្រូវបានបើកក្នុងអំឡុងពេល១៨០ថ្ងៃ នៃឆ្នាំជាប់ពន្ធបន្ទាប់។

ក្នុងករណីមិនត្រូវបានទូទាត់ក្នុងរយៈពេល១៨០ថ្ងៃ នៃឆ្នាំជាប់ពន្ធបន្ទាប់ ចំណាយនេះត្រូវ បញ្ចូលជាចំណូលជាប់ពន្ធសម្រាប់ឆ្នាំជាប់ពន្ធចរន្តវិញ។ ប៉ុន្តែ ប្រសិនបើមានការទូទាត់កើតឡើងក្រោយ រយៈពេល ១៨០ថ្ងៃ ចំណាយត្រូវបានអនុញ្ញាតឱ្យកាត់កងសម្រាប់ឆ្នាំជាប់ពន្ធបន្ទាប់ ចំពោះតែការទូទាត់ ដែលបានធ្វើឡើងក្នុងឆ្នាំជាប់ពន្ធបន្ទាប់នោះតែប៉ុណ្ណោះ។






៤- ចំណាយអាជីវកម្ម

សហគ្រាស ត្រូវធ្វើការកែតម្រូវដោយខ្លួនឯងដោយបញ្ចូលចំណាយដែលមិនបានទូទាត់ ខាងលើមកជាចំណូលផ្ទាំងជាប់ពន្ធចរន្តវិញ ក្នុងអំឡុងពេល ៣០ថ្ងៃ ក្រោយរយៈពេល ១៨០ថ្ងៃ សហគ្រាស មិនទទួលរងពន្ធបន្ថែមនិងការប្រាក់ទេ។

ក្នុងករណី សហគ្រាសមិនបានកែតម្រូវទាន់ពេលវេលា ពន្ធបន្ថែមនិងការប្រាក់ ត្រូវចាប់ផ្តើម គិតពីខែបន្ទាប់ពីរយៈពេល ១៨០ថ្ងៃ។





១.៦. វិលសវនារពើពន្ធ

កសិកម្មរយៈពេលវែង	ឆ្នាំទទួលផល	អត្រាវិលសវ	វិធីសាស្ត្រវិលសវ
ដំណាំកៅស៊ូ	ឆ្នាំទី១ និងទី២	៣%	វិលសវស្មើភាគ
	ឆ្នាំទី៣ និងទី៤	៤%	វិលសវស្មើភាគ
	ឆ្នាំទី៥ ដល់ ទី១០	៥%	វិលសវស្មើភាគ
	ឆ្នាំទី១១ និងទី១២	៧%	វិលសវស្មើភាគ
	ឆ្នាំទី១៣ ដល់ទី១៥	៦%	វិលសវស្មើភាគ
	ឆ្នាំទី១៦ និងទី១៩	៥%	វិលសវស្មើភាគ
	ឆ្នាំទី២០	សមតុល្យនៅសល់	វិលសវស្មើភាគ
ដំណាំក្រៅពីកៅស៊ូ		តាមអាយុកាលនៃការទទួលផល ឬ ៥% មួយណាធ្លាប់ជាង	វិលសវស្មើភាគ
ការចិញ្ចឹមសត្វ		តាមអាយុកាលនៃការទទួលផល ឬ ១០% មួយណាធ្លាប់ជាង	វិលសវស្មើភាគ



៨- យោងខាត

❖ ខាតបង់កើតឡើងក្នុងឆ្នាំជាប់ពន្ធណាមួយអាចយោងទៅឆ្នាំជាប់ពន្ធបន្តបន្ទាប់រហូតដល់ឆ្នាំជាប់ពន្ធទី ៥។

❖ លក្ខខណ្ឌនៃការយោងការខាតបង់មកកាត់ចេញ ៖

- ការខាតបង់ត្រូវមានចុះក្នុងលិខិតប្រកាសពន្ធប្រាក់ចំណូលប្រចាំឆ្នាំ
- គ្មានការផ្លាស់ប្តូរសកម្មភាពអាជីវកម្ម
- គ្មានការកំណត់ពន្ធជាឯកតោភាគី
- ត្រូវតែមានការបញ្ជាក់អះអាងដោយឯកសារនិងបញ្ជីគណនេយ្យព្រមទាំងនិយ័តកម្មតាមច្បាប់ស្តីពីសារពើពន្ធ។

កាតព្វកិច្ចដាក់របាយការណ៍សវនកម្មឆ្នាំ២០២២ ឱ្យដឹងសវនកម្មគណនេយ្យ



ប្រកាស លេខ ១១៣០ សហវ ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៧

សហគ្រាសឧស្សាហកម្មផ្នែកវាយនភណ្ឌកាត់ដេរ ព្យួរទុកការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល **រហូតដល់ដំណាច់ឆ្នាំ២០២២** តែត្រូវផ្សារភ្ជាប់ជាមួយនឹងអនុលោមភាពសារពើពន្ធស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចខាងក្រោម៖

១. កាន់កាប់បញ្ជីកាតណនេយ្យឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសារពើពន្ធ និងបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណនេយ្យជាធរមាន
២. ប្រកាសបង់ពន្ធអាករដទៃទៀតជាធរមានទៅតាមកាលកំណត់ និង
៣. ផ្តល់របាយការណ៍សវនកម្មឯករាជ្យប្រចាំឆ្នាំជូនរដ្ឋបាលសារពើពន្ធ។

២. ពន្ធអប្បបរមា និងលក្ខណវិនិច្ឆ័យនៃការកាត់បញ្ជីកាតណនេយ្យ មិនត្រឹមត្រូវនិងនីតិវិធីនៃការបង់ពន្ធអប្បបរមា




- ❖ ពន្ធអប្បបរមាត្រូវកំណត់ស្មើនឹង ១ ភាគរយ នៃផលរបរ
ប្រចាំឆ្នាំរួមបញ្ចូលទាំងពន្ធអាករនានា រៀបលែងតែអាករ
លើតម្លៃបន្ថែម។
- ❖ ពន្ធអប្បបរមាត្រូវបានកំណត់លើសហគ្រាសទាំងឡាយ
ណា ដែលមិនកាន់បញ្ជីកាតណនេយ្យបានត្រឹមត្រូវ។

២. ពន្ធអប្បបរមា និងលក្ខណវិនិច្ឆ័យនៃការកាត់បញ្ជីភាគណនេយ្យ មិនត្រឹមត្រូវនិងនីតិវិធីនៃការបង់ពន្ធអប្បបរមា (ត)



- ❖ ពាក្យ “បញ្ជីភាគណនេយ្យ” សំដៅដល់សំណុំបញ្ជីគណនេយ្យ និងកំណត់ត្រាស្របតាមការតម្រូវរបស់អគ្គនាយកដ្ឋានពន្ធដារ និងស្របតាមស្តង់ដារគណនេយ្យដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។



២. ពន្ធអប្បបរមា និងលក្ខណវិនិច្ឆ័យនៃការកាន់បញ្ជីកាតណេយ្យ មិនត្រឹមត្រូវនិងនីតិវិធីនៃការបង់ពន្ធអប្បបរមា (ត)



លក្ខណវិនិច្ឆ័យនៃការកាន់បញ្ជីកាតណេយ្យមិនត្រឹមត្រូវ មានដូចខាងក្រោម៖

- មិនបានកត់ត្រាបញ្ជីគណនេយ្យបានគ្រប់គ្រាន់តាមលក្ខខណ្ឌ
- មិនបានចេញវិក្កយបត្រលើកិច្ចការជំនួញ ដូចមានចែងក្នុងមាត្រា៧៧ មាត្រា ៧៨ មាត្រា៧៩ និងមាត្រា៩៨ នៃច្បាប់ស្តីពីសារពើពន្ធ។
- បានប្រព្រឹត្តការធ្វេសប្រហែសធ្ងន់ធ្ងរ ដូចមានចែងក្នុងមាត្រា១២៦ នៃច្បាប់ស្តីពីសារពើពន្ធ
- បានធ្វើការគេចវេះពន្ធ ដូចមានចែងក្នុងមាត្រា១២៧ នៃច្បាប់ស្តីពីសារពើពន្ធ
- គ្មានរបាយការណ៍សវនកម្មរបស់សវនករឯករាជ្យ ក្នុងករណីសហគ្រាសដែលមានផលរបរលើសពី ២ ០០០ លានរៀលក្នុងមួយឆ្នាំ។

(ប្រកាសលេខ៦៣៨ សហវប្រក ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧)



៣- ពន្ធកាត់ទុក : **ការលើកលែងពន្ធកាត់ទុក**

- ១. ការទូទាត់ប្រាក់ចំពោះការផ្គត់ផ្គង់សេវាណាមួយដែលមានតម្លៃក្រោម ៥០ ០០០ រៀល។
- ២. ការទូទាត់ជាសាច់ប្រាក់ឬជាវត្ថុក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានលើកលែងពីពន្ធកាត់ទុកចំពោះករណីដូចខាងក្រោម៖

- ប្រាក់ចំណូលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់
- ប្រាក់ចំណូលពីការផ្គត់ផ្គង់៖

កញ្ចប់សូហ្វវែរដែលអនុញ្ញាតឱ្យប្រើប្រាស់ដោយភ្ជាប់លក្ខខណ្ឌ (Shrink-wrap Software)

សូហ្វវែរសម្រាប់ប្រើប្រាស់ដោយអង្គការមានការកំណត់ (Site License)

សូហ្វវែរដែលអាចទាញយកមកប្រើប្រាស់ (Downloadable Software)

សូហ្វវែរដែលភ្ជាប់ជាមួយកុំព្យូទ័រ (Software Bundled with Computer Hardware)

- ប្រាក់ចំណូលពីការជួលចលនទ្រព្យឬអចលនទ្រព្យ

* ការទូទាត់ណាមួយដែលត្រូវបានអនុញ្ញាតឱ្យលើកលែងពន្ធកាត់ទុក **លុះណាតែចំនួនទឹកប្រាក់នោះត្រូវបានកាត់ត្រាក្នុងវិក្កយបត្រមាននិទ្ទេសបានត្រឹមត្រូវ។**



៣. ពន្ធកាត់ទុក (ត)

ប្រកាសលេខ ៤៧១ សហវ.ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

ប្រការ៤- ការលើកទឹកចិត្តពន្ធកាត់ទុក

អ្នកវិនិយោគសារធារណៈត្រូវបានបន្ធពន្ធកាត់ទុក ៥០ (ហាសិប) ភាគរយលើការប្រាក់ និង/ឬភាគលាភ ដែលបានមកពីការកាន់កាប់ និង/ឬការទិញ-លក់មូលបត្ររដ្ឋ មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលសម្រាប់រយៈពេល ៣ (បី) ឆ្នាំ គិតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។



៣. ពន្ធកាត់ទុក (ត)

ប្រកាសលេខ ៤៧១ សហវ.ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

ប្រការ៥- អត្រាពន្ធកាត់ទុកលើការប្រាក់នៃមូលបត្របំណុល

ពន្ធកាត់ទុកលើការប្រាក់នៃមូលបត្របំណុល ត្រូវកំណត់តាមអត្រា ដូចខាងក្រោម៖

- អត្រា ៦ (ប្រាំមួយ) ភាគរយ ចំពោះការទូទាត់ការប្រាក់ឱ្យដល់អ្នកជាប់ពន្ធនិវាសនជនដូចគ្នានឹងការប្រាក់ដែលធនាគារក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន ដែលមានគណនីបញ្ជើមានកាលកំណត់ស្របតាមមាត្រា ២៥ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ។
- អត្រា ១៤ (ដប់បួន) ភាគរយ ចំពោះការទូទាត់ការប្រាក់ឱ្យដល់អ្នកជាប់ពន្ធអនិវាសនជន។



៣. ពន្ធកាត់ទុក (ត)

យោងតាមប្រកាស ៣ នៃប្រកាសលេខ ៥២៥ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០

❖ ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលបានខ្ចីប្រាក់ក្នុងស្រុក ឬពីបរទេសសម្រាប់កម្ចីថ្មី រៀបលែងតែប្រាក់កម្ចីចាស់ ឬការស្នើសុំបន្ថែមលើប្រាក់កម្ចីចាស់ ត្រូវ៖

- អនុវត្តការកាត់ទុកប្រាក់ពន្ធចំនួន ៥ ភាគរយ ពីការប្រាក់ដែលបានទូទាត់ទៅឱ្យអ្នកជាប់ពន្ធនិវាសនជន និងអនិវាសនជន សម្រាប់រយៈពេលជាប់ពន្ធពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២០
- អនុវត្តការកាត់ទុកប្រាក់ពន្ធចំនួន ១០ ភាគរយ ពីការប្រាក់ដែលបានទូទាត់ទៅឱ្យអ្នកជាប់ពន្ធនិវាសនជន និងអនិវាសនជន សម្រាប់ឆ្នាំ២០២១
- អនុវត្តការកាត់ទុកប្រាក់ពន្ធតាមអត្រាធម្មតា សម្រាប់ឆ្នាំ២០២២តទៅ។



៣. ពន្ធកាត់ទុក (ត)

- ❖ ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលបានខ្ចីប្រាក់ក្នុងស្រុក ឬពីបរទេសសម្រាប់កម្ចីចាស់ ដែលមានសុពលភាព ត្រូវ៖
 - អនុវត្តការកាត់ទុកប្រាក់ពន្ធចំនួន ១០ ភាគរយ ពីការប្រាក់ដែលបានទូទាត់ទៅឱ្យអ្នកជាប់ពន្ធនិវាសនជន និងអនិវាសនជនសម្រាប់រយៈពេលជាប់ពន្ធពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២០
 - អនុវត្តការកាត់ទុកប្រាក់ពន្ធតាមអត្រាធម្មតា សម្រាប់ឆ្នាំ២០២១ តទៅ។



៤. ពន្ធលើប្រាក់បៀវត្ស

សេចក្តីណែនាំលេខ ០០៦ សហវ.អពដ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានកែសម្រួលតារាងអត្រាកំនើន ដូចខាងក្រោម៖

ភាគបៀវត្សប្រចាំខែត្រូវជាប់ពន្ធ				អត្រាពន្ធ	លម្អៀងលើសប្រាក់ពន្ធតាមថ្នាក់
រៀល	០	ដល់	១ ៣០០ ០០០	០%	០
រៀល	១ ៣០០ ០០១	ដល់	២ ០០០ ០០០	៥%	៦៥ ០០០
រៀល	២ ០០០ ០០១	ដល់	៨ ៥០០ ០០០	១០%	១៦៥ ០០០
រៀល	៨ ៥០០ ០០១	ដល់	១២ ៥០០ ០០០	១៥%	៥៩០ ០០០
		លើសពី	១២ ៥០០ ០០០	២០%	១ ២១៥ ០០០



៤. ពន្ធលើប្រាក់បៀវត្ស (ត)

សារាចរណែនាំលេខ ០០២ សហវ.អពដ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០

- ❖ ចំពោះប្រាក់បំណាច់អតីតភាពការងារចាប់ពីឆ្នាំ២០២០ត្រូវអនុវត្តដូចខាងក្រោម៖
 - លើកលែងពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បំណាច់អតីតភាពការងារ ដែលមានទឹកប្រាក់មិនលើសពី ៤ ០០០ ០០០ រៀល ក្នុងមួយឆ្នាំ
 - ចំពោះប្រាក់បំណាច់អតីតភាពការងារ លើសពី ៤ ០០០ ០០០ រៀល ក្នុងមួយឆ្នាំ ហើយបើកមួយឆ្នាំ២ ដង ត្រូវគណនាពន្ធលើប្រាក់បៀវត្សដូចខាងក្រោម៖
 - ✓ ការបើកលើកទី១ ÷ ត្រូវយកចំនួនទឹកប្រាក់បំណាច់ដែលត្រូវទទួល ដក ២ ០០០ ០០០ រៀល ហើយចំនួននៅសល់ត្រូវបូកបញ្ចូលទៅក្នុងមូលដ្ឋានគណនាពន្ធលើប្រាក់បៀវត្ស
 - ✓ ការបើកលើកទី២ ÷ ត្រូវអនុវត្តដូចការបើកប្រាក់លើកទី១ ដែរ។



៤. ពន្ធលើប្រាក់បៀវត្ស (ត)

សេចក្តីណែនាំលេខ ៧០១៥ អពជ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០

- ❖ អត្រាផ្តល់ប្រាក់កម្ចីដល់និយោជិត ត្រូវអនុវត្តដូចខាងក្រោម៖
 - អត្រាការប្រាក់អប្បបរមានៃកម្ចីដែលផ្តល់ជូនអតិថិជន ឬអ្នកជំពាក់បំណុល ដ៏ទៃទៀត (ដែលមិនមែនជាបុគ្គលទាក់ទិន) ឬ
 - អត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ មុនឆ្នាំជាប់ពន្ធចរន្ត (N-1) ដែលកំណត់ដោយសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ។



៥. អាករលើតម្លៃបន្ថែម

សេចក្តីណែនាំលេខ ១៥៣០១ អពជ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០

- ការលក់ទ្រព្យសកម្មរូបិយៈពេលវែង រួមទាំងការផ្តល់ជាអំណោយ ឬការផ្គត់ផ្គង់ ក្រោមតម្លៃពិត ឬការផ្ទេរទៅក្នុងសហគ្រាសមួយទៀត ត្រូវគិតអាករលើតម្លៃបន្ថែម ១០% ។
- ចំពោះទ្រព្យសកម្មរូបិយៈពេលវែងដែលឈប់ប្រើប្រាស់៖
 - ✓ ត្រូវចាត់ទុកថាបានលក់ បើទ្រព្យនេះបានទទួលឥណទានអាករ ហើយជាប់អាករលើតម្លៃបន្ថែមតាមតម្លៃទីផ្សារ
 - ✓ មិនត្រូវចាត់ទុកថាលក់ បើសិនជាទ្រព្យនេះមិនបានទទួលឥណទានអាករលើធាតុចូល ហើយមិនជាប់អាករលើតម្លៃបន្ថែមទេ។
- ការលក់ទ្រព្យសកម្មរូបិយៈពេលវែងរបស់សហគ្រាសដែលធ្វើការផ្គត់ផ្គង់មិនជាប់អាករ ត្រូវជាប់អាករលើតម្លៃបន្ថែម។

៦. ការលើកលែងពន្ធចំពោះវិស័យដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩

សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបន្ថែមសំដៅ
ជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់
ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ (ជំទី១ ដល់ជំទី៥)

❖ វិធានការជួយវិស័យទេសចរណ៍

លើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះ សណ្ឋាគារ ផ្ទះសំណាក់
ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ
អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានី
ភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត
និងក្រុងប៉ោយប៉ែត ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០។

៦. ការលើកលែងពន្ធនិព្វន៍សម្រាប់សេវាសេវាផ្សេងៗ

ដោយសារជំងឺកូវីដ-១៩ (ត)

ក្រុមហ៊ុនត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធ E-VAT ជារៀងរាល់ខែ។

❖ វិធានការជួយវិស័យអាកាសចរណ៍

លើកលែងការបង់ពន្ធអប្បបរមា (Minimum tax) ចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។



ស្រុកអរគុណ



អគ្គនាយកដ្ឋានពន្ធដារ